

พระนพาทกต ๑ ๑๖๖๗

๖๐๖

ਸਮ.ਪ.

੨੬੭੨.







၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ၈။ ၉။ ၁၀။ ၁၁။ ၁၂။ ၁၃။ ၁၄။ ၁၅။ ၁၆။ ၁၇။ ၁၈။ ၁၉။ ၂၀။  
 ၂၁။ ၂၂။ ၂၃။ ၂၄။ ၂၅။ ၂၆။ ၂၇။ ၂၈။ ၂၉။ ၃၀။ ၃၁။ ၃၂။ ၃၃။ ၃၄။ ၃၅။ ၃၆။ ၃၇။ ၃၈။ ၃၉။ ၄၀။  
 ၄၁။ ၄၂။ ၄၃။ ၄၄။ ၄၅။ ၄၆။ ၄၇။ ၄၈။ ၄၉။ ၅၀။ ၅၁။ ၅၂။ ၅၃။ ၅၄။ ၅၅။ ၅၆။ ၅၇။ ၅၈။ ၅၉။ ၆၀။  
 ၆၁။ ၆၂။ ၆၃။ ၆၄။ ၆၅။ ၆၆။ ၆၇။ ၆၈။ ၆၉။ ၇၀။ ၇၁။ ၇၂။ ၇၃။ ၇၄။ ၇၅။ ၇၆။ ၇၇။ ၇၈။ ၇၉။ ၈၀။  
 ၈၁။ ၈၂။ ၈၃။ ၈၄။ ၈၅။ ၈၆။ ၈၇။ ၈၈။ ၈၉။ ၉၀။ ၉၁။ ၉၂။ ၉၃။ ၉၄။ ၉၅။ ၉၆။ ၉၇။ ၉၈။ ၉၉။ ၁၀၀။

ខ្ញុំក៏កាន់តា ឯមេត្តាប្រាមបាវក្សនាភារៈខ្ញុំ

នេះឯងឈរកាន់តាឯងកាន់ខ្ញុំក្នុងកេរ្តិ៍

ឯងឯងកាន់តាឯង ឯងខ្ញុំកាន់តាឯង

ឯងកាន់តា ឯងកាន់តា ឯងកាន់តា

ឯងកាន់តា ឯងកាន់តា ឯងកាន់តា

គ្រប់រូបក៏កាន់តា ក្នុងក្រុងកាន់តា

ក្នុងក្រុងកាន់តា ក្នុងក្រុងកាន់តា

ក្នុងក្រុងកាន់តា ក្នុងក្រុងកាន់តា

ក្នុងក្រុងកាន់តា ក្នុងក្រុងកាន់តា

ក្នុងក្រុងកាន់តា ក្នុងក្រុងកាន់តា

ក្នុងក្រុងកាន់តា ក្នុងក្រុងកាន់តា

ក្នុងក្រុងកាន់តា ក្នុងក្រុងកាន់តា

ក្នុងក្រុងកាន់តា ក្នុងក្រុងកាន់តា

ក្នុងក្រុងកាន់តា ក្នុងក្រុងកាន់តា

ក្នុងក្រុងកាន់តា ក្នុងក្រុងកាន់តា

ក្នុងក្រុងកាន់តា ក្នុងក្រុងកាន់តា

ក្នុងក្រុងកាន់តា ក្នុងក្រុងកាន់តា

ក្នុងក្រុងកាន់តា ក្នុងក្រុងកាន់តា

ក្នុងក្រុងកាន់តា ក្នុងក្រុងកាន់តា

ក្នុងក្រុងកាន់តា ក្នុងក្រុងកាន់តា

Handwritten text in Khmer script, likely a historical document or manuscript. The text is arranged in approximately 10 horizontal lines across the page. The script is cursive and characteristic of traditional Khmer writing. The document appears to be a record or a list, possibly related to land or administrative matters, given the use of terms like 'land' (land) and 'house' (house) in some of the legible words. The text is written on aged, slightly discolored paper.

[illegible]

Handwritten text in Khmer script, likely a historical document or manuscript. The text is written in a cursive style and is arranged in several lines across the page. The script is dark brown or black ink on aged, yellowish paper. The text is difficult to decipher due to the cursive nature of the script and the fading of the ink. The document appears to be a page from a larger work, possibly a chronicle or a legal document, given the formal nature of the script and the use of certain characters that may denote titles or specific terms. The text is written in a way that suggests it was composed by a scribe or a scholar familiar with the Khmer language and script.

Handwritten text in Burmese script, likely a manuscript or historical document. The text is written in a cursive style and is arranged in several lines across the page. The script is dense and difficult to read without specialized knowledge of the language.

Handwritten text in Khmer script, likely a manuscript or document. The text is written in a cursive style and is arranged in several lines across the page. The script is dense and characteristic of traditional Khmer writing.

Handwritten text in Khmer script, likely a historical document or manuscript. The text is written in a cursive style and is arranged in several lines across the page. The script is dense and characteristic of traditional Khmer writing.





Handwritten text in Burmese script, likely a historical document or manuscript. The text is written in a cursive style and is arranged in several lines across the page. The script is dark and appears to be ink on aged paper. The text is written in a cursive style and is arranged in several lines across the page. The script is dark and appears to be ink on aged paper. The text is written in a cursive style and is arranged in several lines across the page. The script is dark and appears to be ink on aged paper.



Handwritten text in Chinese characters, likely a manuscript or a collection of notes. The text is written in a cursive style and is organized into several columns. The content appears to be a list or a series of entries, possibly related to a library or a collection of books. The text is written on aged, slightly discolored paper.

中華民國  
國立圖書館  
藏書  
...